



Australian
BORDER FORCE

ព័ត៌មានសំខាន់ៗស្តីពីការដាក់នៅដោយឡែកចាំបាច់សម្រាប់អ្នកធ្វើដំណើរទាំងឡាយណាដែលកំពុងមកដល់ប្រទេសអូស្ត្រាលី
ណើរទាំងឡាយណាដែលកំពុងធ្វើដំណើរមកកាន់ប្រទេសអូស្ត្រាលី

ព័ត៌មានសំខាន់ៗស្តីពីការចាត់ចែងក្នុងការដាក់នៅដោយឡែកចាំបាច់សម្រាប់អ្នកធ្វើដំណើរទាំងឡាយណាដែលកំពុងមកដល់ប្រទេសអូស្ត្រាលី

ថ្ងៃទី 13 ខែសីហា ឆ្នាំ 2020

នៅក្នុងការឆ្លើយតបចំពោះការឆ្លងរាលដាលនៃ COVID-19 ប្រទេសអូស្ត្រាលីបានដាក់ឱ្យដំណើរការលើការរឹតត្បិតលើការធ្វើដំណើរ និងលក្ខខណ្ឌតម្រូវនានាចាំបាច់ក្នុងការដាក់ឱ្យនៅដោយឡែក។

អ្នកធ្វើដំណើរទាំងអស់ដែលមកដល់ប្រទេសអូស្ត្រាលី គឺត្រូវអនុលោមតាមការដាក់ឱ្យនៅដោយឡែកចាំបាច់រយៈពេល 14 ថ្ងៃនៅប្រកបដោយ ដំបូងនៃការមកដល់ក្នុងប្រទេសអូស្ត្រាលី។

អ្នកធ្វើដំណើរនឹងត្រូវបានផ្តល់ជូនកន្លែងស្នាក់នៅសមរម្យនៅក្នុងរយៈពេលនេះ ហើយ នឹងមិនត្រូវបាន អនុញ្ញាតឱ្យធ្វើដំណើរក្នុងស្រុកទេ (រួមមានទៅកាន់ទីលំនៅដ្ឋានផ្ទះរបស់ពួកគេ) ឬបន្តលើការភ្ជាប់ការធ្វើដំណើរក្នុងស្រុកណាមួយរហូតដល់រយៈពេលការដាក់ឱ្យនៅដោយឡែកចាំបាច់ 14 ថ្ងៃត្រូវបានបញ្ចប់។

រដ្ឋាភិបាលនៃតាមរដ្ឋ និងដែនដីនានា ដោយមានជំនួយពីរដ្ឋាភិបាលអូស្ត្រាលី គ្រប់គ្រងលើការចាត់ចែងក្នុងការដាក់ឱ្យនៅដោយឡែក។ នៅក្នុងរដ្ឋ និងដែនដីភាគច្រើន អ្នកនឹងត្រូវបានគេស្នើសុំឱ្យបង់វិភាគទានចំពោះចំណាយក្នុងការដាក់ឱ្យនៅដោយឡែក។ ព័ត៌មានបន្ថែមអាចរកឃើញនៅលើគេហទំព័ររបស់ក្រសួងសុខាភិបាលនៃតាមរដ្ឋ និងដែនដី។

អ្នកធ្វើដំណើរឆ្លងកាត់

អ្នកធ្វើដំណើរឆ្លងកាត់អន្តរជាតិដែលចូលមកដល់ប្រទេសអូស្ត្រាលី អាចចាកចេញទៅជើងហោះហើរមួយទៀត ដែលចាកចេញពីទីក្រុងដែលអ្នកបានមកដល់។ អ្នកធ្វើដំណើរឆ្លងកាត់ត្រូវតែ

- ស្នាក់នៅព្រលានយន្តហោះ ប្រសិនបើអ្នកត្រូវរង់ចាំជើងហោះហើររបស់អ្នក រហូតដល់ **8** ម៉ោង
- ទៅកាន់កន្លែងដាក់ឱ្យនៅដោយឡែកចាំបាច់ នៅកន្លែងដែលបានកំណត់នៅតាមរដ្ឋ ប្រសិនបើការរង់ចាំសម្រាប់ជើងហោះហើររបស់អ្នកមានរយៈពេលពី **8 ទៅ 72** ម៉ោង។

អ្នកធ្វើដំណើរឆ្លងកាត់មិនអាចធ្វើដំណើរនៅក្នុងប្រទេសអូស្ត្រាលីបានទេ សូម្បីតែទៅជួបនៅកន្លែងចេញដំណើរជើងហោះហើរអន្តរជាតិនៅក្នុងទីក្រុងមួយទៀតក៏ដោយ។



អ្វីខ្លះដែលរំពឹងថាកើតមាននៅពេលមកដល់ប្រទេសអូស្ត្រាលី

- អ្នកនឹងត្រូវឱ្យធ្វើតាមការណែនាំទាំងអស់ដែលបានផ្តល់ឱ្យអ្នកដោយក្រុមបុគ្គលិករបស់យន្តហោះ និងមន្ត្រីរដ្ឋាភិបាល (មន្ត្រីគយ មន្ត្រីអន្តោប្រវេសន៍ និងមន្ត្រីជីវសុវត្ថិភាព)។
- អ្នកនឹងត្រូវទៅប្រមូលយកវ៉ាលីរបស់អ្នក និងឆ្លងកាត់ដំណើរការជម្រះលើការឆ្លងដែនធម្មតា (គយ អន្តោប្រវេសន៍ និងជីវសុវត្ថិភាព)។
- បន្ទាប់ពីការជម្រះលើការឆ្លងដែនហើយ មន្ត្រីរដ្ឋាភិបាលនឹងណែនាំអ្នកឱ្យទៅកាន់រថយន្តក្រុង ដែលនឹងដឹកអ្នកទៅកាន់កន្លែងស្នាក់នៅរបស់អ្នក។
- អ្នកប្រហែលជាត្រូវរង់ចាំរយៈពេលយូរ រហូតដល់ពេលមកដល់កន្លែងស្នាក់នៅរបស់អ្នក។ មន្ត្រីរដ្ឋាភិបាលនឹងព្យាយាមធ្វើឱ្យរយៈពេលរង់ចាំទាំងនេះមានភាពងាយស្រួលដែលអាចធ្វើទៅបាន។ សូមអរគុណចំពោះកិច្ចសហការ និងការអត់ធ្មត់របស់អ្នក។

ការចាត់ចែងសម្រាប់រយៈពេលដាក់នៅដោយឡែកចំនួន 14 ថ្ងៃរបស់អ្នក

- មន្ត្រីរដ្ឋាភិបាលនៅឯកន្លែងស្នាក់នៅដាក់ដោយឡែកនឹងរង់ចាំការមកដល់របស់អ្នក។ ពួកគេនឹងរីករាយក្នុងការឆ្លើយទៅនឹងសំណួរណាមួយដែលអ្នកអាចមានបន្ទាប់ពីការមកដល់របស់អ្នក និងជួយអ្នកក្នុងអំឡុងពេលនៃរយៈពេលដាក់នៅដោយឡែករបស់អ្នក។
- កន្លែងស្នាក់នៅនឹងមានគ្រឿងសម្ភារ និងសេវាកម្មទាំងអស់ ដែលអ្នកនឹងត្រូវការក្នុងអំឡុងពេលនៃការស្នាក់នៅរបស់អ្នក។ កន្លែងស្នាក់នៅនឹងរួមមានកន្លែងស្នាក់នៅមានសុវត្ថិភាព និងអនាម័យ មានម្ហូបអាហារ និងទឹក និងជំនួយផ្នែកវេជ្ជសាស្ត្រ។
- ប្រសិនបើអ្នកមានតម្រូវការផ្នែកសុខភាព ឧទាហរណ៍ជំងឺបញ្ហាសម្រាប់ថ្នាំធម្មតា នោះការចាត់ចែងនឹងត្រូវបានធ្វើដើម្បីជួយសម្រួលដល់លក្ខខណ្ឌតម្រូវទាំងនេះ។
- អ្នកប្រហែលជាអាចត្រូវធ្វើតេស្តរក COVID-19 នៅក្នុងរយៈពេល 48 ម៉ោងដំបូង ហើយបន្ទាប់មកធ្វើតេស្តរវាងពី 10 ថ្ងៃ ទៅ 12 ថ្ងៃនៃការដាក់នៅដោយឡែក។ ប្រសិនបើអ្នកបដិសេធចំពោះការធ្វើតេស្ត អ្នកប្រហែលជាត្រូវដាក់នៅដោយឡែករយៈពេលកាន់តែយូរ។ ការចាត់ចែងលើការធ្វើតេស្តជាក់លាក់ គឺអាស្រ័យលើរដ្ឋ និងដែនដីនានា។
- នៅក្រោមច្បាប់ជីវសុវត្ថិភាពឆ្នាំ 2015 និងច្បាប់នៅតាមរដ្ឋដែលមានជាធរមាន អ្នកនឹងត្រូវឱ្យបន្តស្ថិតនៅក្នុងកន្លែងស្នាក់នៅដែលបានបែងចែករហូតដល់អ្នកត្រូវបានជម្រះបញ្ជីផ្នែកវេជ្ជសាស្ត្រ ដើម្បីចូលទៅក្នុងសហគមន៍អូស្ត្រាលី។

ការចាត់ចែងទាំងនេះនឹងត្រូវបានដាក់ឱ្យអនុវត្តដោយរដ្ឋាភិបាលនៅតាមរដ្ឋ និងដែនដី ហើយយើងយល់ព្រមជួយគាំទ្រដោយទីភ្នាក់ងារនានារបស់រដ្ឋាភិបាលអូស្ត្រាលី។



**Australian
BORDER FORCE**

ព័ត៌មានសំខាន់ៗស្តីពីការដាក់នៅដោយឡែកចាំបាច់សម្រាប់អ្នកធ្វើដំណើរទាំងឡាយណាដែលកំពុងធ្វើដំណើរមកកាន់ប្រទេសអូស្ត្រាលី

ការបញ្ចប់រយៈពេលដាក់ឱ្យនៅដោយឡែកចំនួន 14 ថ្ងៃរបស់អ្នក

នៅពេលអ្នកបានបញ្ចប់រយៈពេលនៃការដាក់ឱ្យនៅដោយឡែកចាំបាច់រួចហើយ អ្នកអាចធ្វើដំណើរនៅក្នុងប្រទេសអូស្ត្រាលីបាន។ សូមជ្រាបថា រដ្ឋ និងដែនដីនានាអាចមានលក្ខខណ្ឌតម្រូវនានាទាក់ទងនឹងការចូល និងការដាក់ឱ្យនៅដោយឡែក។ អ្នកត្រូវពិនិត្យមើលលើលក្ខខណ្ឌតម្រូវនានាទាក់ទងនឹងការចូល និងការដាក់ឱ្យនៅដោយឡែកសម្រាប់រដ្ឋ និងដែនដីនីមួយៗឱ្យបានមុនពេលធ្វើដំណើរ។

គេហទំព័របស់ក្រសួងសុខាភិបាលនៃរដ្ឋាភិបាលអូស្ត្រាលី រួមបញ្ចូលនូវព័ត៌មានទៅព័ត៌មាននៅតាមរដ្ឋ និងដែនដីស្តីអំពីការរឹតត្បិតលើការធ្វើដំណើរ

<https://www.health.gov.au/news/health-alerts/novel-coronavirus-2019-ncov-health-alert/coronavirus-covid-19-restrictions/coronavirus-covid-19-advice-for-international-travellers#quarantine-for-incoming-travellers>